

บทที่ 13

คำแสดงความเป็นเจ้าของ

1. คำวิเศษณ์ที่เกี่ยวกับความเป็นเจ้าของ

การใช้คำวิเศษณ์ที่แสดงถึงความเป็นเจ้าของในภาษาเขมร เช่นเดียวกับการใช้คำวิเศษณ์ที่แสดงถึงความเป็นเจ้าของในภาษาไทย มีวิธีการเรียงคำ และการสร้างคำเหมือนกัน ภาษาเขมร ใช้คำว่า **របស់** (โรบ้อส- แปลว่า ของ) นำ ดังตัวอย่าง

ตัวอย่าง

ความเป็นเจ้าของ	สรรพนาม	กริยา
របស់ โร-บ้อส	ที่ 1	ខ្ញុំ (คนุม) យើង (คนุม) ฉัน, ผม,หนู เรา
	ที่ 2	អ្នក (เนียง) លោក (โลก) ងង (แอง) នាង (เนียง) คุณ ท่าน เอ็ง เธอ,หนู
	ที่ 3	គាត់ (ก๊วด) លោក (โลก) នាង (เนียง) គេ (เค) แก ท่าน เธอ เขา
		វា (เวีย) มัน

2. ครอบครัว และเครือญาติ

คำศัพท์	คำอ่าน	ความหมาย
ឪពុក/ ពុក	โอว-ปุก/ ปุก	พ่อ
ម្តាយ/ ម៉ែ	มดาย/ แม่	แม่
កូនប្រុស	โกน-ปรีอ	ลูกชาย
កូនស្រី	โกน-ชะเรีย	ลูกสาว
កូនប្រុសា	โกน-ปรอ-ซา	ลูกเขย, ลูกสะใภ้
បង/ប្អូនប្រុស	บอง/ ปะโอน-ปรีอ	พี่/ น้องชาย

បង/ប្អូនស្រី	បង/ ប្អូន-ឆេះរើ	ប្រី/ ប្រីស្រី
បងថ្លៃ	បង- តៃ	ប្រីមេ, ប្រីស្រី
ប្អូនថ្លៃ	ប្អូន- តៃ	ប្រីមេ, ប្រីស្រី
ដីជួន/យាយ	ជីដូន/ មីម	មាម, ម៉ា
ដីតា/តា	ជីតា/ តា	តា, ប៉ូ
ចៅ	ចៅ	អ្នក (ប្រុស-ស្រី)
បងប្អូនបង្កើត	បង-ប្អូន-បង្កើត	ប្រីបងប្អូន
បងប្អូនដីជួនមួយ	បង-ប្អូន-ជី- ដូន-មួយ	ប្រីបងប្អូន
បងប្អូនដីទូតមួយ	បង-ប្អូន-ជី- តា-មួយ	ប្រីបងប្អូន
ពូ/ មា	ពូ/ មីម	មា, ម៉ា (ប្រុស)
មីង	មីង	មា, ម៉ា (ស្រី)
អ៊ុំប្រុស	អ៊ុំ-ប្រុស	ប្រុស
អ៊ុំស្រី	អ៊ុំ-ឆេះរើ	ស្រី
កូនប្រុស	កូន-ប្រុស	អ្នកប្រុស (ប្រុស)
កូនស្រី	កូន-ឆេះរើ	អ្នកស្រី (ប្រុស)
ញាតិ/ សាច់ញាតិ	ញាតិ/ មាម-ញាតិ	ញាតិ/ ញាតិ

3. ទី បទប្បញ្ញត្តិ និងរូបប្រាសាទ

3.1 ទី

កថា	កថា	ន័យ
ពណ៌	ប្រុស	ទី
ស	ស	ស្រី
ខ្មៅ	ខ្មៅ	ស្រី
ក្រហម	ក្រហម-ស	ស្រី
លឿង	លឿង	ស្រី
ខៀវ	ខៀវ	ប្រាក់
បៃតង	បៃតង	ស្រី

ផ្ទៃមេឃ	พะ-เต็ย-เมฆ	ฟ้า
ទឹកប្រាក់	ตีก-ปรัก	เงิน
ភ្នែក	ตะ-โนด	น้ำตาล
ផ្កាយូក	ผกา-ชุก	ชมพู

2.2 ขนาด และรูปทรง

คำศัพท์	คำอ่าน	ความหมาย
តូច	โต๊จ	เล็ก
ធំ	ทม	ใหญ่
ទាប	เตียบ	ต่ำ
ខ្ពស់	คะ-ป๊วส	สูง
វែង	แวง	ยาว
ខ្លី	คะ-เล็ย	สั้น
ធ្លាក់	ท้าวด	อ้วน
ស្អុម	ชะ-กวม	พอม
មូល	มุล	กลม
រង្វង់មូល	รุง-วง-มุล	วงเวียน
សំប៉ែត	ซ็อม-แปด	แบน
ជ្រុង	จะ-รุง	เหลี่ยม
កាច់ជ្រុង	กัจ-จะรุง	หักมุม/ ถนนแยก
រៀច	เวียง	เบี้ยว
ត្រង់	ตริ่อง	ตรง
កោង	โก่ง	โค้ง
កែង	แก่ง	โค้งหักศอก
ចោត	โจด	ลาดชัน
ស្រឡាត	ซรอ-โลน	หุนดี
តើ	เตื่อ	เตี้ย
រលុង	โร-ลุง	หลวม

ចង្កៀត	จ็อง-เอียด	คับ
ទូលាយ	ตุ-เถียช	กว้าง
លួម	ละ-โมม	พอดี

4. កាំត័ព្វតាំត័ត្វ

កាំត័ព្វ	កាំអាន	ក្បាយអ្បាយ
ផ្ទះ	พะ-เตียช	บ้าน
ភូមិ	ภูม	หมู่บ้าน
អារ	อาว	เสื่อ
ខោ	โคะ	กางเกง
ខោអារ	โคะ-อาว	เสื่อผ้า
ស្បែកជើង	เสบูก-เจิง	รองเท้า
កាបូប	กา-โบบ	กระเป๋า
រថយន្ត/ ឡាន	รถ-ยูน/ ลาน	รถยนต์
មាឌធំ	เมียด-ทม	คนตัวใหญ่
មាឌតូច	เมียด-โตจ	คนตัวเล็ก
ទំហំ/ ខ្នាត	ตุม-สุม/ คนาด	ขนาด

តាំវិយាងការស្រាវជ្រាវ

ប្រភេទ	ក្បាយអ្បាយ ទាំងអស់	ស្រី	ក្បាយ	រូបរាង
ផ្ទះ พะ-เตียช บ้าน	របស់-ខ្ញុំ โร-บ็อย-คณุม ของจัน	ពណ៌-ភ្នែក บัว-ตะ-โนด สีน้ำตาล	ទំហំ-ធំ ตุมสุม-ทม หลังใหญ่	ខ្ពស់ ៣ ជាន់ คะ-ปาวฮ-เบียด-จัน สูง ๓ ชั้น
អារ อาว เสื่อ	របស់-នាង โร-บ็อย-เนียง ของน้อง	ពណ៌-ផ្កាយក្រហម บัว-พกา-ชุก สีชมพู	ចង្កៀត-ណាស់ จ็อง-เอียด-นัย คับมาก	ខ្លី-ផង-ដែរ คะ-เถียด-พอง-แด้ สั้นด้วย